



# ការបញ្ជាក់អះអាងរបស់អ្នកស្ម័គ្រចិត្ត

សូមអាន ហើយចុះហត្ថលេខាលើលិខិតនេះ បើសិនជាលោកអ្នកបានរស់នៅក្នុងរដ្ឋធីតិស៊ីលវេនញ៉ាអស់រយៈពេល ១០ ឆ្នាំមកហើយ។

## តម្រូវដោយ ច្បាប់ការពារក្មេង

23 Pa.C.S. §6344.2 (ទាក់ទងនឹងអ្នកស្ម័គ្រចិត្តដែលធ្វើការជាមួយក្មេង)

ខ្ញុំសូម ស្រួច/បញ្ជាក់អះអាង ថា ខ្ញុំសុំចូលរួមជាអ្នកស្ម័គ្រចិត្ត ហើយគេមិនតម្រូវឲ្យខ្ញុំមានការពិនិត្យមើលប្រវត្តិរូបតាមរយៈ ភ្នាក់ងារស៊ើបអង្កេតនៃរដ្ឋសហព័ន្ធ (Federal Bureau of Investigation) ទេ ដោយសារ៖

- មុខនាទីដែលខ្ញុំដាក់ពាក្យស្នើសុំគ្មានប្រាក់ខែ ហើយ
- ខ្ញុំបានរស់នៅក្នុងរដ្ឋធីតិស៊ីលវេនញ៉ាអស់រយៈពេលដប់ឆ្នាំមកហើយ។

ខ្ញុំសូម ស្រួច/បញ្ជាក់អះអាង ថា ខ្ញុំមិនដែលមានឈ្មោះជាជនល្មើសនៅក្នុងរបាយការណ៍នៃការរំលោភធ្វើបាបក្មេងទេ ក្នុងកំឡុងពេលប្រាំ (៥) ឆ្នាំកន្លងទៅនេះ ដូចនិយមន័យនៅក្នុង ច្បាប់ការពារក្មេង។

ខ្ញុំសូម ស្រួច/បញ្ជាក់អះអាង ថា ខ្ញុំមិនដែលទទួលការផ្តន្ទាទោសនៃបទឧក្រិដ្ឋអ្វីដែលមានខាងលើនេះ ក្រោមច្បាប់ Title 18 នៃច្បាប់រួមរបស់រដ្ឋធីតិស៊ីលវេនញ៉ា ឬបទល្មើសដូចគ្នានឹងបទឧក្រិដ្ឋ ក្រោមច្បាប់ ឬច្បាប់ចាស់របស់សហរដ្ឋអាមេរិក ឬទឹកដីដែលនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិក រដ្ឋផ្សេងទៀត ឌីស៊ី (District of Columbia) នៅប្រទេសប៉ូតូម៉ាកូ ឬ បរទេស ឬក្រោមច្បាប់ចាស់របស់រដ្ឋ នេះ។

- |                    |  |
|--------------------|--|
| ជំពូក ២៥           | (ទាក់ទងនឹងឃាតកម្ម)   |
| ផ្នែកទី ២៧០២       | (ទាក់ទងនឹងការវាយតប់ធ្ងន់ធ្ងរ)  |
| ផ្នែកទី ២៧០៩       | (ទាក់ទងនឹងការតាមលបឆ្លក់គេ)   |
| ផ្នែកទី ២៩០១       | (ទាក់ទងនឹងការចាប់ពង្រត់)   |
| ផ្នែកទី ២៩០២       | (ទាក់ទងនឹងការឃុំឃាំងខុសច្បាប់)   |
| ផ្នែកទី ៣១២១       | (ទាក់ទងនឹងការចាប់រំលោភ)  |
| ផ្នែកទី ៣១២២.១     | (ទាក់ទងនឹងការលួកលាន់ផ្លូវភេទក្មេង)   |
| ផ្នែកទី ៣១២៣       | (ទាក់ទងនឹងការរួមភេទដែលគ្មានការស្ម័គ្រចិត្ត)  |
| ផ្នែកទី ៣១២៤.១     | (ទាក់ទងនឹងការលួកលាន់ផ្លូវភេទ)  |
| ផ្នែកទី ៣១២៥       | (ទាក់ទងនឹងការលួកលាន់មិនសមរម្យ ធ្ងន់ធ្ងរ)   |
| ផ្នែកទី ៣១២៦       | (ទាក់ទងនឹងការលួកលាន់មិនសមរម្យ)   |
| ផ្នែកទី ៣១២៧       | (ទាក់ទងនឹងការបង្ហាញកេរ្តិ៍ខ្មាស)   |
| ផ្នែកទី ៤៣០២       | (ទាក់ទងនឹងការរួមភេទជាមួយសាច់ញាតិ)  |
| ផ្នែកទី ៤៣០៣       | (ទាក់ទងនឹងការលាក់បាំងមរណៈភាពរបស់ក្មេង)   |
| ផ្នែកទី ៤៣០៤       | (ទាក់ទងនឹងការធ្វើឲ្យក្មេងមានគ្រោះថ្នាក់)   |
| ផ្នែកទី ៤៣០៥       | (ទាក់ទងនឹងការលក់ដូរទារក)   |
| ផ្នែកទី ៥៩០២(b)    | (ទាក់ទងនឹងស្រីពេស្យាចារ និងបទល្មើសដែលពាក់ព័ន្ធនឹងពេស្យាចារ)  |
| ផ្នែកទី ៥៩០៣(c)(d) | (ទាក់ទងនឹង សម្ភារៈ និង អំពើ អាសអាភាស និង សេពសន្ទុះ)  |
| ផ្នែកទី ៦៣០១       | (ទាក់ទងនឹងការនាំក្មេងឲ្យប្រព្រឹត្តិខុសច្បាប់)  |
| ផ្នែកទី ៦៣១២       | (ទាក់ទងនឹងការរំលោភបំពានលើក្មេង) ឬបទឧក្រិដ្ឋដែលមានទម្ងន់ស្មើគ្នាក្រោមច្បាប់រដ្ឋសហព័ន្ធ ឬច្បាប់នៃរដ្ឋផ្សេងទៀត។ |

ខ្ញុំមិនដែលទទួលការផ្ដន្ទាទោសនៃបទឧក្រិដ្ឋ ក្រោមច្បាប់ Act 64-1972 19 (ទាក់ទងនឹងសារធាតុដែលមានការហាមឃាត់ ឧបករណ៍សម្រាប់ប្រើ គ្រឿងញៀន និងគ្រឿងសម្លាង) ក្នុងកំឡុងពេលប្រាំឆ្នាំកន្លងទៅនេះ។

ខ្ញុំដឹងថា គេនឹងមិនយល់ព្រមឲ្យខ្ញុំធ្វើការទេ បើសិនជាខ្ញុំមានឈ្មោះថាជាជនធ្លាប់ប្រព្រឹត្តបទល្មើសក្នុងរបាយការណ៍នៃការរំលោភធ្វើបាបក្មេង ក្នុងកំ ឡុងពេលប្រាំ (៥) ឆ្នាំកន្លងទៅនេះ ឬទទួលការផ្ដន្ទាទោសនៃបទឧក្រិដ្ឋអ្វីមួយខាងលើនេះ ឬបទល្មើសដូចគ្នានឹងបទឧក្រិដ្ឋ ក្រោមច្បាប់ ឬច្បាប់ចាស់ របស់សហរដ្ឋអាមេរិក ឬទឹកដីដែលនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិក រដ្ឋផ្សេងទៀត ឌីស៊ី (District of Columbia) ប្រទេសប៉ូតូរីកូ ឬ បរទេស ឬក្រោមច្បាប់ចាស់របស់រដ្ឋនេះ។

ខ្ញុំដឹងថា បើសិនជាខ្ញុំត្រូវបានគេចាប់ខ្លួន ឬទទួលការផ្ដន្ទាទោសនៃបទល្មើសអ្វីមួយ ដែលបណ្ដាលឲ្យគេបដិសេធការចូលរួមក្នុងកម្មវិធី សកម្មភាព ឬ ការបម្រើ ក្រោមច្បាប់ការពារក្មេង ដូចបានរៀបរាប់ខាងលើនេះ ឬត្រូវបានគេចាត់ទុកថាជាជនធ្លាប់ប្រព្រឹត្តបទល្មើស នៅក្នុងរបាយការណ៍ ខ្ញុំត្រូវប្រាប់ ទៅរដ្ឋបាល ឬអ្នកតំណាងរបស់គាត់ ជាលាយលក្ខណ៍អក្សរក្នុងកំឡុងពេល ៧២ ម៉ោង ក្រោយពេលគេចាប់ខ្លួន ផ្ដន្ទាទោស ឬត្រូវគេដាក់ឈ្មោះចូល នៅក្នុងបញ្ជីទិន្នន័យនៃជនល្មើសទូទាំងរដ្ឋ។

ខ្ញុំដឹងថា បើសិនជាអ្នកទទួលខុសត្រូវក្នុងការសម្រេចជ្រើសរើសអ្នកធ្វើការ ឬ រដ្ឋបាលនៃកម្មវិធី សកម្មភាព ឬ ការបម្រើ មានជំនឿដែលសមហេតុ សមផល ថាខ្ញុំធ្លាប់ត្រូវគេចាប់ខ្លួន ឬទទួលការផ្ដន្ទាទោសនៃបទល្មើសអ្វីមួយ ដែលបណ្ដាលឲ្យគេបដិសេធការចូលរួមក្នុងកម្មវិធី សកម្មភាព ឬការ បម្រើ ក្រោមច្បាប់ការពារក្មេង ដូចបានរៀបរាប់ខាងលើនេះ ឬធ្លាប់មានឈ្មោះថាជាអ្នកធ្លាប់ប្រព្រឹត្តបទល្មើសដែលបានឃើញ ឬបង្ហាញឲ្យឃើញ នៅ ក្នុងរបាយការណ៍ ឬខ្ញុំបានផ្តល់លិខិតជូនដំណឹងតាមការតម្រូវនៅក្រោមផ្នែកនេះ អ្នកទទួលខុសត្រូវក្នុងការសម្រេចជ្រើសរើសអ្នកធ្វើការ ឬរដ្ឋបាល នៃកម្មវិធី សកម្មភាព ឬការបម្រើ ត្រូវតម្រូវឲ្យខ្ញុំផ្តល់លិខិតពិនិត្យមើលប្រវត្តិរូបដែលបានមកពី ក្រសួងមនុស្សធម៌ (Department of Human Services) ភ្នាក់ងារប៉ូលីសប្រចាំរដ្ឋ (Pennsylvania State Police) និង ភ្នាក់ងារស៊ើបអង្កេតនៃរដ្ឋសហព័ន្ធ (Federal Bureau of Investigation) ជាបន្ទាន់ ទៅតាម លក្ខណៈសមរម្យ។ ថ្ងៃពិនិត្យមើលប្រវត្តិរូប ត្រូវគិតគូរឲ្យដោយ កន្លែងការងារ ឬ កម្មវិធី សកម្មភាព ឬ ការបម្រើ។

ខ្ញុំដឹងថា បើសិនជាខ្ញុំលាក់បាំងព័ត៌មានដែលគេតម្រូវឲ្យមានខាងលើនេះ ដោយចេតនា បានន័យថាខ្ញុំប្រព្រឹត្តិបទល្មើសមជ្ឈិមនៃកម្រិតទីបី ហើយនឹង ទទួលការដាក់ពិន័យរហូតដល់ និងរួមទាំងការបដិសេធមុខនាទីជាអ្នកស្ម័គ្រចិត្ត។

តាមរយៈនេះ ខ្ញុំសូម ស្បថ/បញ្ជាក់អះអាង ថាព័ត៌មានខាងលើទាំងប៉ុន្មានគឺជាការពិត និងត្រឹមត្រូវ។ ខ្ញុំដឹងថា សម្បថដែលមិនពិតគឺជាបទល្មើស មជ្ឈិម ក្រោមផ្នែកទី ៤៩០៣ នៃច្បាប់បទឧក្រិដ្ឋ។

ឈ្មោះ៖ \_\_\_\_\_ ហត្ថលេខា៖ \_\_\_\_\_

ថ្ងៃខែ៖ \_\_\_\_\_